

ការណែនាំអំពីរបៀបបំពេញសៀវភៅប្រចុះបញ្ជីស្រ្តីមកពិនិត្យផ្ទៃពោះ

នូវសេវាពិនិត្យផ្ទៃពោះ

(សំរាប់ពន្លឺរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលអនុវត្តការងារ Linked Response)

ជួរទី ១ : ល. រ (No)

គឺជាលេខរៀងតាមលំដាប់ដែលស្រ្តីមកពិនិត្យផ្ទៃពោះក្នុងខែនីមួយៗ ជារៀងរាល់ខែ ។

លេខរៀងនេះត្រូវចាប់ផ្តើមពីលេខ ១ និងបន្តទៅលេខបន្តបន្ទាប់ទៀតរហូតដំណាច់ខែ ។

នៅពេលចាប់ផ្តើមខែថ្មីលេខរៀងនេះត្រូវចាប់ផ្តើមពីលេខ ១ ឡើងវិញ ។

ជួរទី ២ : កាលបរិច្ឆេទចុះឈ្មោះ (Date of registration)

គឺជា ថ្ងៃ ខែ ឆ្នាំ ដែលស្រ្តីមកពិនិត្យផ្ទៃពោះ ។

ជួរទី ៣ : ពិនិត្យលើកទី ១ (Visit 1)

គឺជាការពិនិត្យផ្ទៃពោះលើកដំបូងក្នុងពេលមានផ្ទៃពោះ ។ ត្រូវគូស (✓) នៅជួរនេះ

បើការពិនិត្យលើកនេះជាការពិនិត្យលើកទី១ ។

ជួរទី ៤ : ពិនិត្យលើកទី ២ (Visit 2)

គឺជាការពិនិត្យផ្ទៃពោះលើកទី២ ក្នុងកំឡុងពេលមានផ្ទៃពោះលើកនេះ ។ ត្រូវគូសសញ្ញា (✓) នៅជួរ នេះ

បើការពិនិត្យលើកនេះជាការពិនិត្យលើកទី ២ ។

ជួរទី ៥ : ពិនិត្យលើកទី ៣ (Visit 3)

គឺជាការពិនិត្យផ្ទៃពោះលើកទី៣ ក្នុងកំឡុងពេលមានផ្ទៃពោះលើកនេះ ។ ត្រូវគូសសញ្ញា (✓) នៅជួរ នេះ

បើការពិនិត្យលើកនេះជាការពិនិត្យលើកទី ៣ ។

ជួរទី ៦ : ពិនិត្យលើកទី ៤ (Visit 4)

គឺជាការពិនិត្យផ្ទៃពោះលើកទី៤ ក្នុងកំឡុងពេលមានផ្ទៃពោះលើកនេះ ។ ត្រូវគូសសញ្ញា (✓) នៅជួរ នេះ

បើការពិនិត្យលើកនេះជាការពិនិត្យលើកទី ៤ ។

ជួរទី ៧ : ពិនិត្យលើកទី ៥ រឺ លើស (Visit 5 or more)

គឺជាការពិនិត្យផ្ទៃពោះលើកទី៥ រឺលើសពី ៥ ដង ក្នុងកំឡុងពេលមានផ្ទៃពោះលើកនេះ ។

ត្រូវគូសសញ្ញា (✓) នៅជួរនេះ បើការពិនិត្យលើកនេះជាការពិនិត្យលើកទី ៥ រឺលើសពី ៥ ដង ។

ជួរទី ៨ : ឈ្មោះស្ត្រីមានផ្ទៃពោះ (Name)

គឺជាឈ្មោះ (នាមត្រកូល និងនាមខ្លួន) របស់ស្ត្រីដែលបានមកពិនិត្យផ្ទៃពោះ ។

ជួរទី ៩ : អាយុ (age)

គឺជាអាយុរបស់ស្ត្រីមានផ្ទៃពោះ ដែលបានមកពិនិត្យផ្ទៃពោះ អាយុនេះគិតជាឆ្នាំ ។

ជួរទី ១០ : លេខសៀវភៅសុខភាពមាតា (ប័ណ្ណផ្តាច់ឈ្មួញ) (Mothers 'health book number)

គឺជាលេខសៀវភៅសុខភាពមាតា ដែលបានផ្តល់ជូនស្ត្រីមានផ្ទៃពោះដើម្បីតាមដានសុខភាពរបស់គាត់ និងកូនក្នុងផ្ទៃ ។

ជួរទី ១១ : អាសយដ្ឋាន (address)

គឺជាអាសយដ្ឋាន(លេខផ្ទះ ភូមិ ឃុំ ស្រុក)ដែលស្ត្រីមានផ្ទៃពោះស្នាក់នៅបច្ចុប្បន្ននេះ ។ បើស្ត្រីនោះ

ទៅរកស៊ីនៅឆ្ងាយ ត្រូវចុះអាសយដ្ឋានដែលគាត់ស្នាក់នៅក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព ។

ជួរទី ១២ : បញ្ជូនមកពី : ឧទាហរណ៍បញ្ជូនមកពី HBC, OI/ART (Refer from....) រឺមកដោយខ្លួន ឯង (self-referred) ។

គឺជាឈ្មោះសេវា អង្គការ រឺស្ថាប័ន ដែលបញ្ជូនស្ត្រីមកពិនិត្យផ្ទៃពោះ ។ ក្នុងជួរនេះត្រូវកត់ ត្រា

ថាតើស្ត្រីមកពិនិត្យផ្ទៃពោះដោយខ្លួនឯង រឺបញ្ជូនមកដោយសេវា អង្គការ រឺស្ថាប័ន ណាមួយ ។

ជួរទី ១៣ : អាយុផ្ទៃពោះ (ពិនិត្យ និង កំណត់ដោយឆ្លប) (age of pregnancy)

គឺជាអាយុកូនក្នុងផ្ទៃរបស់ស្ត្រីគិតមកដល់ថ្ងៃដែលមកពិនិត្យផ្ទៃពោះ ។ អាយុផ្ទៃពោះនេះត្រូវគិតជា សប្តាហ៍ ។

ជួរទី ១៤ : ចំនួនផ្ទៃពោះ (gravida)

គឺជាចំនួនដងនៃការមានផ្ទៃពោះរបស់ស្ត្រី រួមបញ្ចូលទាំងការមានផ្ទៃពោះលើកនេះ ទាំងកូនរលូត កើត ស្លាប់ ផង ។

ជួរទី ១៥ : សំពាធឈាម (blood pressure)

គឺជាសំពាធឈាមរបស់ស្ត្រីមកពិនិត្យផ្ទៃពោះដែលពិនិត្យ និង កំណត់ដោយឆ្លប ។ ត្រូវសរសេរ ឬ នូវសំ

ពាធឈាមដែលបានវាស់ឃើញជាក់ស្តែង ។ ឧ. 160/90 mmHg

ជួរទី ១៦ : ផ្ទៃពោះបំរុងមានគ្រោះថ្នាក់ (high risk of pregnancy)

គឺជាការកំណត់ដោយឆ្លបដែលពិនិត្យផ្ទៃពោះទៅតាមគោលការណ៍ណែនាំរបស់កម្មវិធីជាតិគាំពារមាតា និងទារក

ថាតើផ្ទៃពោះនេះជាផ្ទៃដែលអាចមានគ្រោះថ្នាក់ដល់ស្ត្រីដែរ ឬទេ ។ បើមានសញ្ញាគ្រោះថ្នាក់

ត្រូវកត់ត្រានូវរាល់រោគសញ្ញាដែលនាំអោយមានគ្រោះថ្នាក់ដូចជា ហើម លើសឈាម ធ្លាក់ឈាម ប្រកាច់

ស្លេកស្លាំង ។ល ។

ជួរទី ១៧ : បានទទួលអាស៊ីតហ្វូលីក រឺជាតិដែក (Received folic acid/iron) ។

គឺជាការផ្តល់ជាតិដែក វី អាស៊ីតហ្វូលិកទៅដល់ស្ត្រីមានផ្ទៃពោះ ។ ត្រូវសរសេរនូវ **ចំនួនគ្រាប់ថ្នាំ**ដែលបានផ្តល់អោយនៅជួរនេះ បើស្ត្រីមានផ្ទៃពោះបានទទួលជាតិដែក វី អាស៊ីតហ្វូលិក ដែលផ្តល់ដោយបុគ្គលិកសុខាភិបាលពេល មកពិនិត្យផ្ទៃពោះ ។

ជួរទី ១៨ : បានទទួលមេបង់ដាហ្សូល (Received mebendazol)

គឺជាការផ្តល់ឱសថមេបង់ដាហ្សូលដល់ស្ត្រីមានផ្ទៃពោះ ត្រូវសរសេរនូវ**ចំនួនគ្រាប់ថ្នាំ**ដែលបានផ្តល់អោយនៅជួរនេះបើសិនជា ស្ត្រីមានផ្ទៃពោះបានទទួលឱសថនេះពេលមកពិនិត្យផ្ទៃពោះលើកនេះ ។

ជួរទី ១៩ : បានផ្តល់ថ្នាំបង្ការតេតាណូស (Given tetanus vaccin)

គឺជាការចាក់ថ្នាំបង្ការតេតាណូសដល់ស្ត្រីមានផ្ទៃពោះ ។ ត្រូវសរសេរចំនួនដង(ឧ. **ចាក់លើកទី១** ឬ **ចាក់ លើកទី២....**)ដែលគាត់បានចាក់វ៉ាក់សាំងលើកនេះ នៅជួរនេះបើសិនជាស្ត្រីមានផ្ទៃពោះបានទទួលការចាក់ថ្នាំបង្ការតេតាណូសនៅពេលមកពិនិត្យផ្ទៃពោះ ។

ជួរទី ២០ : ធ្លាប់បានធ្វើតេស្តឈាម រកមេរោគអេដស៍ ឬ ទេ ? (- ឬ +) (Received HIV test before: result + or -)

គឺជាការធ្វើតេស្តឈាមរកមេរោគអេដស៍កាលពីមុនមក (មុនពេលមកពិនិត្យផ្ទៃពោះលើកនេះ) បើស្ត្រីនោះធ្លាប់ធ្វើតេស្ត HIV ត្រូវសរសេរលទ្ធផលតេស្តនោះ បើលទ្ធផលតេស្តវិជ្ជមានត្រូវគូស សញ្ញានេះ (+) បើលទ្ធផលអវិជ្ជមានត្រូវគូសសញ្ញា (-) នៅក្នុងជួរនេះ ។

ជួរទី ២១ : ទទួលបានការផ្តល់ប្រឹក្សាមុនពេលធ្វើតេស្តឈាម (Pre Test counselling) :

បើសិនជាស្ត្រីនោះបានទទួលការផ្តល់ប្រឹក្សាមុនពេលបូមឈាមធ្វើតេស្តរកមេរោគអេដស៍ ស្វាយ យើងត្រូវសរសេរក្នុងកូឡោននេះថា **បានធ្វើ** ។ បើមិនបានធ្វើត្រូវសរសេរថា **មិនបានធ្វើ** ។

ជួរទី ២២ : ស្ម័គ្រចិត្តធ្វើតេស្តឈាម និងបានបូមឈាមធ្វើតេស្តរកមេរោគអេដស៍ ស្វាយ ឬ អេម៉ូក្លូប៊ីន (Received test for HIV, Syphilis and Hemoglobin) :

បើសិនជាស្ត្រីនោះបានស្ម័គ្រចិត្ត យល់ព្រមអោយយើងបូមឈាមយកមកធ្វើតេស្ត រកមេរោគអេដស៍ ស្វាយ ឬ អេម៉ូក្លូប៊ីនត្រូវសរសេរថាយល់ព្រម បើមិនស្ម័គ្រចិត្តត្រូវសរសេរថា**មិនយល់ព្រម** នៅក្នុងជួរនេះ ។

ជួរទី ២៣ : លេខកូដសំណាកឈាម (blood sample code)

បើស្ត្រីមានផ្ទៃពោះស្ម័គ្រចិត្តអោយបូមឈាមត្រូវចុះលេខកូដសំណាកឈាមក្នុងជួរនេះដែលមានលេខ ទាំងអស់ចំនួន ៥ ខ្ទង់ នាំមុខដោយអក្សរ w ចំពោះស្ត្រី ដោយចាប់ផ្តើមពីលេខ w0000១ និងនាំមុខ ដោយអក្សរ H ចំពោះដៃគូរបស់គាត់ (លេខកូដត្រូវយកតាមលេខកូដរបស់ស្ត្រីជាដៃគូ) រួចឡើងតាម លំដាប់លេខរៀងរហូតទៅ ទោះបីជាថ្ងៃ ឬ ដំណាច់ឆ្នាំក៏ដោយ គឺមិនត្រូវប្តូរលេខ 0000១ វិញឡើយ ។

ជួរទី ២៤ : កាលបរិច្ឆេទត្រូវត្រឡប់មកយកលទ្ធផលតេស្តឈាម (Date to return for test result)

ត្រូវចុះកាលបរិច្ឆេទទាំង ថ្ងៃ ខែ ឆ្នាំ ដែលត្រូវអោយគាត់ត្រឡប់មកយកលទ្ធផលតេស្តនៅក្នុង ជួរនេះ ។

ជួរទី ២៥ ទី ២៦ និង ទី ២៧ : លទ្ធផលតេស្តឈាម (Test result) :

ជួរទី ២៥ : តេស្ត HIV (- ឬ + ឬ កំណត់មិនបាន)

បើលទ្ធផលតេស្ត **អវិជ្ជមាន**ត្រូវគូសសញ្ញានេះ (-) ក្នុងជួរនេះ ។

បើលទ្ធផលតេស្ត **វិជ្ជមាន**ត្រូវគូសសញ្ញានេះ (+) ក្នុងជួរនេះ ។

បើលទ្ធផលតេស្ត **មិនអាចកំណត់បាន** ត្រូវសរសេរក្នុងជួរនេះថា **កំណត់មិនបាន**

ជួរទី ២៦ : តេស្តរកមេរោគស្វាយ RPR (- ឬ +)

លទ្ធផលតេស្តរកមេរោគស្វាយនេះយើងមិនរាប់បញ្ចូលនូវតេស្តរហ័ស (Rapid test)

នោះទេ គឺយើងយកតែតេស្ត **RPR មួយគត់** ដូចនេះបើលទ្ធផល:

- តេស្ត RPR **អវិជ្ជមាន**ត្រូវគូស (-) ក្នុងជួរនេះ ។

- តេស្ត RPR **វិជ្ជមាន**ត្រូវគូស (+) ក្នុងជួរនេះ ។

ជួរទី ២៧ : តេស្តអេម៉ូក្លូប៊ីន (Hemoglobin test)

ត្រូវកត់ត្រាចូលក្នុងជួរនេះនូវលទ្ធផលតេស្តអេម៉ូក្លូប៊ីនទៅតាមលទ្ធផលរបស់មន្ទីរពិ

សោធន៍ ។ ឧ. ប៉ុន្មាន ក្រាម/១០០មីលីត្រ ។

ជួរទី ២៨ : កាលបរិច្ឆេទបានផ្តល់លទ្ធផលតេស្តឈាមដល់អតិថិជន (Date provided test result to clients)

ត្រូវកត់ចូលក្នុងជួរនេះនូវ ថ្ងៃ ខែ ឆ្នាំ ដែលអតិថិជនបានមកទទួលលទ្ធផលតេស្តឈាម ។

ជួរទី ២៩ និង ទី ៣០ : ការធ្វើតេស្តឈាមរបស់ដៃគូ (Partner's test) :

ត្រូវសួរស្ត្រីមានផ្ទៃពោះថា ដៃគូរបស់គាត់បានធ្វើតេស្តរកមេរោគអេដស៍ ឬ ស្វាយហើយឬនៅ :

-បើមិនទាន់បានធ្វើតេស្តត្រូវលើកទឹកចិត្តអោយគាត់អោយគាត់នាំដៃគូមកធ្វើតេស្ត ។

-បើបានធ្វើតេស្តហើយ ត្រូវកត់ត្រាលទ្ធផលដូចខាងក្រោមនេះ :

- **ជួរទី ២៩ :** តេស្ត HIV (- ឬ + ឬ កំណត់មិនបាន)

បើលទ្ធផលតេស្ត HIV **អវិជ្ជមាន**ត្រូវគូសសញ្ញានេះ (-) ក្នុងជួរនេះ ។

បើលទ្ធផលតេស្ត HIV **វិជ្ជមាន**ត្រូវគូសសញ្ញានេះ (+) ក្នុងជួរនេះ ។

បើលទ្ធផលតេស្ត HIV **មិនអាចកំណត់បាន**ត្រូវសរសេរក្នុងជួរនេះថា **កំណត់មិនបាន** ។

- **ជួរទី ៣០ :** តេស្តរកមេរោគស្វាយ RPR (- ឬ +)

លទ្ធផលតេស្តរកមេរោគស្វាយនេះយើងមិនរាប់បញ្ចូលនូវ តេស្តរហ័ស (Rapid test)

នោះទេគឺយើងយកតែតេស្ត **RPR មួយគត់** ដូចនេះបើលទ្ធផល:

- តេស្ត RPR អវិជ្ជមានត្រូវគូស (-) ក្នុងជួរនេះ ។
- តេស្ត RPR វិជ្ជមានត្រូវគូស (+) ក្នុងជួរនេះ ។

ជួរទី ៣១ : បញ្ជូនទៅសេវាអ្វី ? (Referred to)

គឺត្រូវកត់ត្រារាល់ការបញ្ជូនគាត់ទៅកាន់សេវាផ្សេង ៗ ដូចជាឧទាហរណ៍ខាងក្រោមនេះ :

បើបញ្ជូនគាត់ទៅសេវា OI/ART ត្រូវកត់ត្រានៅក្នុងជួរនេះ OI/ART

បើបញ្ជូនគាត់ទៅសេវាព្យាបាលរបេង ត្រូវកត់ត្រានៅក្នុងជួរនេះ TB

បើបញ្ជូនគាត់ទៅសេវាព្យាបាលជំងឺកាមរោគ ត្រូវកត់ត្រានៅក្នុងជួរនេះ STI

បើបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែក ត្រូវកត់ត្រានៅក្នុងជួរនេះ RH

ជួរទី ៣២ : តំលៃសេវា (User fee paid)

គឺត្រូវកត់ត្រាអោយបានច្បាស់លាស់នូវចំនួនទឹកប្រាក់ដែលគាត់បានបង់ចូលសេវារបស់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក រៀងរាល់ពេលគាត់មកពិនិត្យ ។

ជួរទី ៣៣ : សំគាល់ (Remark) : ត្រូវកត់ត្រានូវរាល់ព័ត៌មានសំខាន់ៗផ្សេងៗទៀតដែលទាក់ទងនឹងស្ត្រី និងសេវា ដែលបានផ្តល់អោយគាត់ ។

- ខ. បើការពិនិត្យផ្ទៃពោះធ្វើឡើងនៅមណ្ឌលសុខភាព ត្រូវចុះក្នុងជួរនេះថា ពិនិត្យផ្ទៃពោះនៅ HC
- បើការពិនិត្យផ្ទៃពោះធ្វើឡើងនៅតាមសហគមន៍ ត្រូវចុះក្នុងជួរនេះថា ពិនិត្យផ្ទៃពោះនៅ
- តាមសហគមន៍ ។